

بِسْمِ اللّٰهِ الرَّحْمٰنِ الرَّحِیْمِ



ދިވެހިރާއްޖޭގެ ހުކުމާރިޔާ
ދިވެހިރާއްޖޭގެ ހުކުމާރިޔާ

ދިވެހިރާއްޖޭގެ ހުކުމާރިޔާގެ ހުކުމާރިޔާ

• ދިވެހިރާއްޖޭގެ ހުކުމާރިޔާ: 2009/HC-A/349

• ހުކުމާރިޔާގެ ހުކުމާރިޔާ:

1- * ސަރުކާރުގެ ހުކުމާރިޔާގެ ހުކުމާރިޔާގެ ހުކުމާރިޔާ * ހުކުމާރިޔާގެ ހުކުމާރިޔާ: ސ. ހުކުމާރިޔާ
* ހުކުމާރިޔާގެ ހުކުމާރިޔާ: C-706/2008 * ހުކުމާރިޔާގެ ހުކުމާރިޔާ: ސ. ހުކުމާރިޔާ
* ހުކުމާރިޔާގެ ހުކުމާރިޔާ: ހ. ހުކުމާރިޔާގެ ހުކުމާރިޔާ: ސ. ހުކުމާރިޔާ

2- * ސަރުކާރުގެ ހުކުމާރިޔާގެ ހުކުމާރިޔާ * ހުކުމާރިޔާގެ ހުކުމާރިޔާ: ސ. ހުކުމާރިޔާ
* ހުކުމާރިޔާގެ ހުކުމާރިޔާ: A011535 * ހުކުމާރިޔާގެ ހުކުމާރިޔާ: ސ. ހުކުމާރިޔާ
* ހުކުމާރިޔާގެ ހުކުމާރިޔާ: ހ. ހުކުމާރިޔާގެ ހުކުމާރިޔާ: ސ. ހުކުމާރިޔާ

3- * ސަރުކާރުގެ ހުކުމާރިޔާގެ ހުކުމާރިޔާ * ހުކުމާރިޔާގެ ހުކުމާރިޔާ: ސ. ހުކުމާރިޔާ
* ހުކުމާރިޔާގެ ހުކުމާރިޔާ: A045185 * ހުކުމާރިޔާގެ ހުކުމާރިޔާ: ސ. ހުކުމާރިޔާ
* ހުކުމާރިޔާގެ ހުކުމާރިޔާ: ހ. ހުކުމާރިޔާގެ ހުކުމާރިޔާ: ސ. ހުކުމާރިޔާ

4- * ސަރުކާރުގެ ހުކުމާރިޔާގެ ހުކުމާރިޔާ * ހުކުމާރިޔާގެ ހުކުމާރިޔާ: ސ. ހުކުމާރިޔާ
* ހުކުމާރިޔާގެ ހުކުމާރިޔާ: A053674 * ހުކުމާރިޔާގެ ހުކުމާރިޔާ: ސ. ހުކުމާރިޔާ
* ހުކުމާރިޔާގެ ހުކުމާރިޔާ: ހ. ހުކުމާރިޔާގެ ހުކުމާރިޔާ: ސ. ހުކުމާރިޔާ

5- * ސަރުކާރުގެ ހުކުމާރިޔާގެ ހުކުމާރިޔާ * ހުކުމާރިޔާގެ ހުކުމާރިޔާ: ސ. ހުކުމާރިޔާ
* ހުކުމާރިޔާގެ ހުކުމާރިޔާ: C-707/2008 * ހުކުމާރިޔާގެ ހުކުމާރިޔާ: ސ. ހުކުމާރިޔާ
* ހުކުމާރިޔާގެ ހުކުމާރިޔާ: ހ. ހުކުމާރިޔާގެ ހުކުމާރިޔާ: ސ. ހުކުމާރިޔާ



• **إرساء دساتير مرقومو قاسم:**

- * **سرس: ماسرا ارسو دقعا وسو بسوسا .**
- * **قراچو ارسو عرسو: 11 عرسو مرقومو دس / دس / دس**
- * **عرسو سوسو سرسو عرسو: C-22/1982**
- * **قراچو ارسو عرسو: 11 عرسو مرقومو دس / دس / دس**
- * **قراچو ارسو . دس مرسو مرسو عرسو . مرسو مرسو عرسو**

• **دساتير مرقومو: 07 عرسو عرسو 2009 * سرسو مرقومو: 04 عرسو عرسو 2011**

• **دساتير مرقومو عرسو: قراچو دساتير**

• **دساتير مرقومو عرسو قراچو عرسو:**

قراچو ارسو ارسو الله بررسو، ارسو قراچو ارسو ارسو مرسو عرسو، قراچو ارسو ارسو ارسو



● ករណី ៧៦៦៖

ក្នុង ករណី ៧៦៦ នេះ សំណុំរឿង 864/MC/2009 ត្រូវបាន រៀបចំ ឡើង ដោយ សំណុំរឿង ៧៦៦ ដើម្បី
កាត់ កិច្ចការ រំលោភ បំពាន ច្បាប់ ប្រឆាំង ទៅ ក្រុមហ៊ុន ប្រាសាទ ភ្នំពេញ កម្ពុជា ។
ក្រុមហ៊ុន ប្រាសាទ ភ្នំពេញ កម្ពុជា បាន ប្រកាស ថា ខ្លួន បាន ទិញ ទ្រព្យ ដី កម្រិត ១០០ ហិកតា ពី
រដ្ឋ កម្ពុជា ក្នុង ឆ្នាំ ២០០៤ ។ ក្រុមហ៊ុន ប្រាសាទ ភ្នំពេញ កម្ពុជា បាន ប្រកាស ថា ខ្លួន បាន ទិញ ទ្រព្យ ដី
កម្រិត ១០០ ហិកតា ពី រដ្ឋ កម្ពុជា ក្នុង ឆ្នាំ ២០០៤ ។

ក្នុង ករណី នេះ រដ្ឋ កម្ពុជា បាន ប្រកាស ថា ខ្លួន បាន ទិញ ទ្រព្យ ដី កម្រិត ១០០ ហិកតា ពី រដ្ឋ កម្ពុជា ក្នុង ឆ្នាំ ២០០៤ ។

● ករណី ៧៦៧៖

01- ក្នុង ករណី នេះ សំណុំរឿង 864/MC/2009 ត្រូវបាន រៀបចំ ឡើង ដោយ សំណុំរឿង ៧៦៧ ដើម្បី
កាត់ កិច្ចការ រំលោភ បំពាន ច្បាប់ ប្រឆាំង ទៅ ក្រុមហ៊ុន ប្រាសាទ ភ្នំពេញ កម្ពុជា ។ ក្រុមហ៊ុន ប្រាសាទ
ភ្នំពេញ កម្ពុជា បាន ប្រកាស ថា ខ្លួន បាន ទិញ ទ្រព្យ ដី កម្រិត ១០០ ហិកតា ពី រដ្ឋ កម្ពុជា ក្នុង ឆ្នាំ ២០០៤ ។
ក្រុមហ៊ុន ប្រាសាទ ភ្នំពេញ កម្ពុជា បាន ប្រកាស ថា ខ្លួន បាន ទិញ ទ្រព្យ ដី កម្រិត ១០០ ហិកតា ពី រដ្ឋ កម្ពុជា
ក្នុង ឆ្នាំ ២០០៤ ។ ក្រុមហ៊ុន ប្រាសាទ ភ្នំពេញ កម្ពុជា បាន ប្រកាស ថា ខ្លួន បាន ទិញ ទ្រព្យ ដី កម្រិត ១០០
ហិកតា ពី រដ្ឋ កម្ពុជា ក្នុង ឆ្នាំ ២០០៤ ។ ក្រុមហ៊ុន ប្រាសាទ ភ្នំពេញ កម្ពុជា បាន ប្រកាស ថា ខ្លួន បាន ទិញ ទ្រព្យ
ដី កម្រិត ១០០ ហិកតា ពី រដ្ឋ កម្ពុជា ក្នុង ឆ្នាំ ២០០៤ ។ ក្រុមហ៊ុន ប្រាសាទ ភ្នំពេញ កម្ពុជា បាន ប្រកាស ថា ខ្លួន
បាន ទិញ ទ្រព្យ ដី កម្រិត ១០០ ហិកតា ពី រដ្ឋ កម្ពុជា ក្នុង ឆ្នាំ ២០០៤ ។ ក្រុមហ៊ុន ប្រាសាទ ភ្នំពេញ កម្ពុជា
បាន ប្រកាស ថា ខ្លួន បាន ទិញ ទ្រព្យ ដី កម្រិត ១០០ ហិកតា ពី រដ្ឋ កម្ពុជា ក្នុង ឆ្នាំ ២០០៤ ។ ក្រុមហ៊ុន ប្រាសាទ
ភ្នំពេញ កម្ពុជា បាន ប្រកាស ថា ខ្លួន បាន ទិញ ទ្រព្យ ដី កម្រិត ១០០ ហិកតា ពី រដ្ឋ កម្ពុជា ក្នុង ឆ្នាំ ២០០៤ ។



(កម្រិតសង្ខេប ៧៥-TRH) ។ រយៈពេល ១០ ខែ គិតចាប់ពីថ្ងៃចេញសេចក្តីសម្រេចនេះ ត្រូវបានកំណត់ឱ្យមានសុពលភាព ដើម្បីអនុវត្តនូវកិច្ចសន្យាសង្ខេប ៧៥-TRH ។ ក្នុងករណីនេះ តុលាការបានសម្រេចឱ្យមានសុពលភាព ដល់កិច្ចសន្យាសង្ខេប ៧៥-TRH ដែលបានចុះហត្ថលេខាដោយភាគីទាំងពីរ ក្នុងរយៈពេល ១០ ខែ គិតចាប់ពីថ្ងៃចេញសេចក្តីសម្រេចនេះ ដើម្បីអនុវត្តនូវកិច្ចសន្យាសង្ខេប ៧៥-TRH ។ ក្នុងករណីនេះ តុលាការបានសម្រេចឱ្យមានសុពលភាព ដល់កិច្ចសន្យាសង្ខេប ៧៥-TRH ដែលបានចុះហត្ថលេខាដោយភាគីទាំងពីរ ក្នុងរយៈពេល ១០ ខែ គិតចាប់ពីថ្ងៃចេញសេចក្តីសម្រេចនេះ ដើម្បីអនុវត្តនូវកិច្ចសន្យាសង្ខេប ៧៥-TRH ។

02- រដ្ឋ ហ្វីលីពីន ជាភ្នាក់ងារ ក្នុងកិច្ចសន្យាសង្ខេប ៧៥-TRH

ក្នុងកិច្ចសន្យាសង្ខេប ៧៥-TRH ដែលបានចុះហត្ថលេខាដោយភាគីទាំងពីរ តុលាការបានសម្រេចឱ្យមានសុពលភាព ដល់កិច្ចសន្យាសង្ខេប ៧៥-TRH ដែលបានចុះហត្ថលេខាដោយភាគីទាំងពីរ ក្នុងរយៈពេល ១០ ខែ គិតចាប់ពីថ្ងៃចេញសេចក្តីសម្រេចនេះ ដើម្បីអនុវត្តនូវកិច្ចសន្យាសង្ខេប ៧៥-TRH ។ ក្នុងករណីនេះ តុលាការបានសម្រេចឱ្យមានសុពលភាព ដល់កិច្ចសន្យាសង្ខេប ៧៥-TRH ដែលបានចុះហត្ថលេខាដោយភាគីទាំងពីរ ក្នុងរយៈពេល ១០ ខែ គិតចាប់ពីថ្ងៃចេញសេចក្តីសម្រេចនេះ ដើម្បីអនុវត្តនូវកិច្ចសន្យាសង្ខេប ៧៥-TRH ។

03- ក្នុងកិច្ចសន្យាសង្ខេប ៧៥-TRH តុលាការបានសម្រេចឱ្យមានសុពលភាព ដល់កិច្ចសន្យាសង្ខេប ៧៥-TRH

ក្នុងកិច្ចសន្យាសង្ខេប ៧៥-TRH ដែលបានចុះហត្ថលេខាដោយភាគីទាំងពីរ តុលាការបានសម្រេចឱ្យមានសុពលភាព ដល់កិច្ចសន្យាសង្ខេប ៧៥-TRH ដែលបានចុះហត្ថលេខាដោយភាគីទាំងពីរ ក្នុងរយៈពេល ១០ ខែ គិតចាប់ពីថ្ងៃចេញសេចក្តីសម្រេចនេះ ដើម្បីអនុវត្តនូវកិច្ចសន្យាសង្ខេប ៧៥-TRH ។ ក្នុងករណីនេះ តុលាការបានសម្រេចឱ្យមានសុពលភាព ដល់កិច្ចសន្យាសង្ខេប ៧៥-TRH ដែលបានចុះហត្ថលេខាដោយភាគីទាំងពីរ ក្នុងរយៈពេល ១០ ខែ គិតចាប់ពីថ្ងៃចេញសេចក្តីសម្រេចនេះ ដើម្បីអនុវត្តនូវកិច្ចសន្យាសង្ខេប ៧៥-TRH ។

(A) ក្នុងកិច្ចសន្យាសង្ខេប ៧៥-TRH BML/CREDIT/MAIN-

163(2007)/2008/1135 (10 ខែ ២០០៨) ក្នុងកិច្ចសន្យាសង្ខេប ៧៥-TRH ដែលបានចុះហត្ថលេខាដោយភាគីទាំងពីរ តុលាការបានសម្រេចឱ្យមានសុពលភាព ដល់កិច្ចសន្យាសង្ខេប ៧៥-TRH ដែលបានចុះហត្ថលេខាដោយភាគីទាំងពីរ ក្នុងរយៈពេល ១០ ខែ គិតចាប់ពីថ្ងៃចេញសេចក្តីសម្រេចនេះ ដើម្បីអនុវត្តនូវកិច្ចសន្យាសង្ខេប ៧៥-TRH ។ ក្នុងករណីនេះ តុលាការបានសម្រេចឱ្យមានសុពលភាព ដល់កិច្ចសន្យាសង្ខេប ៧៥-TRH ដែលបានចុះហត្ថលេខាដោយភាគីទាំងពីរ ក្នុងរយៈពេល ១០ ខែ គិតចាប់ពីថ្ងៃចេញសេចក្តីសម្រេចនេះ ដើម្បីអនុវត្តនូវកិច្ចសន្យាសង្ខេប ៧៥-TRH ។



10) BML/CREDIT/MAIN-163(2007)/2008/1135) 10) BML/CREDIT/MAIN-163(2007)/2008/1135) 10) BML/CREDIT/MAIN-163(2007)/2008/1135) 10) BML/CREDIT/MAIN-163(2007)/2008/1135) 10) BML/CREDIT/MAIN-163(2007)/2008/1135)

2008) 8 2008) 8 2008) 8 2008) 8 2008) 8

U\$305,200.00 (31 2015) U\$305,200.00 (31 2015) U\$305,200.00 (31 2015) U\$305,200.00 (31 2015) U\$305,200.00 (31 2015)

2009 23 2009 23 2009 23 2009 23 2009 23

2009 23 2009 23 2009 23 2009 23 2009 23

2009 23 2009 23 2009 23 2009 23 2009 23

8 2009 23 2009 23 2009 23 2009 23 2009 23

8 2009 23 2009 23 2009 23 2009 23 2009 23

8 2009 23 2009 23 2009 23 2009 23 2009 23

8 2009 23 2009 23 2009 23 2009 23 2009 23

10 2009 23 2009 23 2009 23 2009 23 2009 23

10 2009 23 2009 23 2009 23 2009 23 2009 23

10 2009 23 2009 23 2009 23 2009 23 2009 23

10 2009 23 2009 23 2009 23 2009 23 2009 23

10 2009 23 2009 23 2009 23 2009 23 2009 23

20 2009 23 2009 23 2009 23 2009 23 2009 23

20 2009 23 2009 23 2009 23 2009 23 2009 23



2009 31 2009 13 2009 10
 (BML/CREDIT/2009/81) 10
 (2008) 10
 10

(1) 9/93 12
 12



Սույն հարցում ևս չի արվում ոչ մի քննություն, չի նշանակվում քննարկող անձ (9/93 (մ.հ.ա. Կ. 12) օրենքով սահմանված կարգով) և 864/MC/2009 կարգով ևս չի նշանակվում քննարկող անձ, չի սահմանվում քննարկող անձի կողմից քննարկության օրակարգը, չի սահմանվում քննարկության օրակարգի վերաբերյալ որևէ այլ կարգավորում:

Սույն հարցում ևս չի արվում ոչ մի քննություն, չի նշանակվում քննարկող անձ (5 օրենքով սահմանված կարգով) և 864/MC/2009 կարգով ևս չի նշանակվում քննարկող անձ, չի սահմանվում քննարկության օրակարգը, չի սահմանվում քննարկության օրակարգի վերաբերյալ որևէ այլ կարգավորում:

Սույն հարցում ևս չի արվում ոչ մի քննություն, չի նշանակվում քննարկող անձ (16 օրենքով սահմանված կարգով) և 864/MC/2009 կարգով ևս չի նշանակվում քննարկող անձ, չի սահմանվում քննարկության օրակարգը, չի սահմանվում քննարկության օրակարգի վերաբերյալ որևէ այլ կարգավորում:

Սույն հարցում ևս չի արվում ոչ մի քննություն, չի նշանակվում քննարկող անձ (9/93 (մ.հ.ա. Կ. 12) օրենքով սահմանված կարգով) և 864/MC/2009 կարգով ևս չի նշանակվում քննարկող անձ, չի սահմանվում քննարկության օրակարգը, չի սահմանվում քննարկության օրակարգի վերաբերյալ որևէ այլ կարգավորում:



12
 864/MC/2009 349/HC-A/2009
 12

• 12

12
 864/MC/2009 349/HC-A/2009
 12

